



ធនាគារជាតិ នៃ កម្ពុជា

លេខ.....

សុន្ទរកថា

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ថ្លែងក្នុងឱកាសមិទសន្តិបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦
និងទិសដៅការងារឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧
*័័័័័័័័ * ័័័័័័័័*

សូមគោរព៖

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាទីមេត្រី !

នាពេលនេះ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា បានឈានដល់ទីបញ្ចប់ហើយ។ ជារួម ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមវាយតម្លៃខ្ពស់ថា សន្និបាតរបស់យើងបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្រោមបរិយាកាសសប្បាយរីករាយ សាមគ្គីភាព ភាគរភាព និងស្និទ្ធស្នាលជាទីបំផុត។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរបស់យើង ដែលបានធ្វើបទបង្ហាញ និងបទអន្តរាគមន៍ និងសូមថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្ម និងដោយការយកចិត្តទុកដាក់របស់សមាជិក-សមាជិកានៃអង្គសន្និបាតទាំងមូល តាំងពីដើមរហូតដល់ចប់។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាទីមេត្រី !

ដូចដែលថ្នាក់ដឹកនាំយើងបានរាយការណ៍នៅក្នុងអង្គសន្និបាតរយៈពេលមួយថ្ងៃកន្លះមកនេះ ធនាគារជាតិនៃកម្ពុជាយើងសម្រេចបានជោគជ័យការងារល្អប្រសើរ ដោយបានអភិវឌ្ឍប្រព័ន្ធធនាគារ ពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងសេដ្ឋកិច្ចកម្ពុជា និងបានរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ដោយសារការរីកចម្រើនធំធេងឥតឈប់ឈរនៃសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុកម្ពុជា ភាពប្រទាក់ក្រឡា និងសមាហរណកម្មកាន់តែស៊ីជម្រៅ

ទៅក្នុងតំបន់និងពិភពលោក និងជាពិសេស ការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ យើងទាំងអស់គ្នាត្រូវខិតខំបន្តរួមចំណែកថែមទៀត ក្នុងការអនុវត្តការងារឱ្យកាន់តែមាន ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្រោមទស្សនវិស័យរួមតែមួយគឺ “ប្រាក់រៀល ស្ថិរភាព និង អភិវឌ្ឍន៍” ដើម្បីរក្សាឱ្យបាននូវសមិទ្ធផលដែលសម្រេចបានកន្លងមក និងឈានទៅសម្រេច ឱ្យបានវឌ្ឍនភាពថ្មីៗនាពេលខាងមុខ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល។

ក្នុងទិសដៅនេះខ្ញុំសូមផ្តាំផ្ញើដល់សមាជិក-សមាជិកាទាំងអស់នូវការងារចម្បងៗ ដែល យើងត្រូវអនុវត្តបន្តក្នុងឆ្នាំ២០១៧ នេះ ដូចតទៅ ៖

១/-ចំពោះការលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ៖ ដុល្លារូបនីយកម្មនៅតែជា បញ្ហាចម្បង ដែលដាក់កំហិតលើការអនុវត្តគោលនយោបាយរូបិយវត្ថុ និងធ្វើឱ្យសេដ្ឋកិច្ច កម្ពុជាខាតបង់និងងាយរងគ្រោះ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលយើង សម្រេចបានជាបន្តបន្ទាប់ក្នុងការលើកកម្ពស់ជាលំដាប់ នូវប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ តាមរយៈយន្តការទីផ្សារ។ ការងារនេះនៅតែជាការងារអាទិភាពមួយរបស់យើង ហើយខ្ញុំ សូមស្នើឱ្យ ៖

- បន្តលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ជាពិសេស តាមរយៈយុទ្ធនាការនានា ដូចជា ការដូរក្រដាសប្រាក់ថ្មីជូនប្រជាពលរដ្ឋ និង ការរៀបចំទិវាប្រាក់រៀលបន្តទៀត ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន សហគ្រាស និងសិស្សានុសិស្ស ដើម្បី បំផុសស្មារតីស្រឡាញ់និងប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ ការតាំងតម្លៃ និង ការបើកប្រាក់បៀវត្សរ៍ជាដើម
- បន្តអភិវឌ្ឍឧបករណ៍និងប្រតិបត្តិការនានា សំដៅអភិវឌ្ឍទីផ្សារអន្តរធនាគារ និង រូបិយវត្ថុ ដូចជាការជំរុញការប្រើប្រាស់មូលបត្រអាចជួញដូរបាន (NCDs) និង ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ក្នុងស្ថានភាពដែល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅមិនទាន់ធ្វើប្រតិបត្តិការផ្តល់សន្ទនីយភាពជាមួយ គ្នាឱ្យបានទូលំទូលាយនៅឡើយ
- បន្តអភិវឌ្ឍទីផ្សារប្តូរប្រាក់ទៅជាទីផ្សារប្តូរប្រាក់លក់ដុំ ដោយលើកទឹកចិត្តឱ្យគ្រឹះស្ថាន ធនាគារចូលរួមកាន់តែសកម្មក្នុងទីផ្សារនេះ។ ទីផ្សារប្តូរប្រាក់ដុំនឹងបង្កើនលទ្ធភាព ស្រូបយករូបិយប័ណ្ណ និងផ្គត់ផ្គង់រូបិយវត្ថុ ឆ្លើយតបតាមតម្រូវការទីផ្សារកាន់តែមាន ប្រសិទ្ធភាព និង

- លើកទឹកចិត្តនិងជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បង្កើនប្រតិបត្តិការជាប្រាក់ រៀលជាលំដាប់។

២/- ចំពោះការងារត្រួតពិនិត្យ៖ ខ្ញុំសូមឯកភាពនឹងមតិរបស់លោកអគ្គនាយករងត្រួតពិនិត្យ លើការរីកចម្រើនក្នុងវិស័យធនាគារប្រកបដោយភាពរឹងមាំ ស្ថិរភាព និងបរិយាប័ន្ន។ យ៉ាងណាមិញ ក្នុងបរិការណ៍ដែលទីផ្សារហិរញ្ញវត្ថុអន្តរជាតិស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ខ្ញុំសូមឱ្យអគ្គនាយកដ្ឋានត្រួតពិនិត្យ ៖

- បន្តពង្រឹងការត្រួតពិនិត្យ ដោយផ្អែកលើហានិភ័យនិងទស្សនៈអនាគត ស្របតាម ឧត្តមានុវត្តអន្តរជាតិ
- តាមដានភាពត្រឹមត្រូវនិងសង្គតិភាពនៃការអនុវត្តវិធានការម៉ាក្រូនិងមីក្រូប្រុងប្រយ័ត្ន ដែលបានដាក់ចេញ ដូចជាក្របខ័ណ្ឌអនុបាតសន្ទនីយភាព ការបង្កើនដើមទុនចុះ បញ្ជីអប្បបរមា ជាដើម
- បន្តតាមដានហានិភ័យជាប្រព័ន្ធ ព្រមទាំងពិចារណាដាក់ចេញនូវវិធានការដទៃទៀត ដែលមានលក្ខណៈបុរេសកម្ម ដើម្បីរក្សាបាននូវស្ថិរភាពវិស័យធនាគារ
- បញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុឱ្យបានក្នុងឆ្នាំ២០១៧
- លើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន និង
- បន្តការងារអភិវឌ្ឍន៍គម្រោងបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើ។

៣. ចំពោះការគ្រប់គ្រងចរាចរសាច់ប្រាក់៖ ការងារនេះមានសារៈសំខាន់ណាស់ចំពោះការ ពង្រឹងជំនឿទុកចិត្តមកលើប្រាក់រៀល ធនាគារជាតិនៃកម្ពុជា និងសេដ្ឋកិច្ចទាំងមូល។ កន្លងមក អគ្គបេឡាសម្រេចការងារគ្រប់គ្រងចរាចរសាច់ប្រាក់រៀលបានយ៉ាងល្អប្រសើរ ហើយជា លទ្ធផលបានរួមចំណែកគាំទ្រការរីកចម្រើនសកម្មភាពសេដ្ឋកិច្ច និងជំរុញការប្រើប្រាស់ប្រាក់ រៀលជាលំដាប់។ ខ្ញុំសូមគាំទ្រមតិរបស់ឯកឧត្តម អគ្គបេឡា និងសូមស្នើឱ្យអគ្គបេឡា ៖

- បន្តផ្គត់ផ្គង់រូបិយវត្ថុទៅតាមតម្រូវការ និងឱ្យបានទាន់ពេលវេលា ស្របតាមការរីក ចម្រើននៃស្ថានភាពសេដ្ឋកិច្ចនៅតាមបណ្តាតំបន់នានា និង
- បន្តពង្រឹងការយកចិត្តទុកដាក់ជាប្រចាំលើការគ្រប់គ្រង ថែរក្សា និងធានាការពារ សុវត្ថិភាពឃ្លាំងប្រាក់។

៤. ចំពោះការងារគ្រប់គ្រងប្រព័ន្ធទូទាត់ ៖ ប្រព័ន្ធទូទាត់មានតួនាទីសំខាន់ណាស់ ក្នុងការ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្ថិរភាពហិរញ្ញវត្ថុ និងបង្កើនភាពស៊ីជម្រៅនៃការធ្វើសមាហរណកម្មក្នុងតំបន់និងពិភពលោក តាមរយៈការសម្រួលការទូទាត់ក្នុងសកម្មភាពពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងក្នុងនិងក្រៅប្រទេស ឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព រហ័ស

និងសុវត្ថិភាព។ ដើម្បីបន្តធ្វើទំនើបកម្មប្រព័ន្ធទូទាត់ថែមទៀត ខ្ញុំសូមស្នើឱ្យអគ្គនាយកដ្ឋានបច្ចេកទេស ៖

- បញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឱ្យបានក្នុងឆ្នាំ២០១៧ នេះ
- ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Central Shared Switch ឱ្យបានតាមការកំណត់
- អភិវឌ្ឍប្រព័ន្ធនិងសេវាទូទាត់ ឱ្យស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច និងគាំទ្រការប្រើប្រាស់ប្រាក់រៀល និង
- បន្តរៀបចំសេចក្តីព្រាងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ និងសេវាទូទាត់សងប្រាក់នៅកម្ពុជា សំដៅពង្រឹងមុខងារគ្រប់គ្រង និងអភិវឌ្ឍប្រព័ន្ធនេះឱ្យកាន់តែមានប្រសិទ្ធភាព។

៥. ចំពោះអភិបាលកិច្ច ៖ ស្របពេលដែលប្រព័ន្ធធនាគារមានការរីកចម្រើនយ៉ាងឆាប់រហ័ស ការងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ចមានសារៈសំខាន់ណាស់ចំពោះការធានាបានអភិបាលកិច្ចល្អ ដែលជាលក្ខខណ្ឌចាំបាច់ដើម្បីសម្រេចបាននូវប្រសិទ្ធភាព និងវឌ្ឍនភាពការងារ និងជាពិសេសបង្កើនជំនឿទុកចិត្តរបស់សាធារណជនមកលើធនាគារជាតិនៃកម្ពុជា។ ដើម្បីបន្តលើកកម្ពស់អភិបាលកិច្ចល្អ ខ្ញុំសូមស្នើឱ្យអគ្គនាយកដ្ឋាន ៖

- បង្កើនការបណ្តុះបណ្តាលប្រតិបត្តិការធនាគារកណ្តាល ឱ្យបានទៀងទាត់ដល់មន្ត្រីអនុវត្ត
- បង្កើនការប្រើសមត្ថភាពនិងអត្ថប្រយោជន៍របស់ប្រព័ន្ធ Flexcube និង
- ជំរុញការរៀបចំនីតិវិធីការងារចំពោះនាយកដ្ឋានណាដែលមិនទាន់មាន។

៦. ចំពោះការងារសមាគមមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ៖ កន្លងមកគណៈកម្មាធិការសមាគមធនាគារជាតិនៃកម្ពុជាបានដើរតួនាទីសំខាន់ក្នុងការជួយរួមចំណែកសម្រាលទុក្ខលំបាករបស់សមាជិកនិងគ្រួសារសមាជិកដែលជួបប្រទះនឹងជំងឺធ្ងន់ធ្ងរនិងមរណភាព។ ការជួយគ្នានេះបានពង្រឹងសាមគ្គីភាពយ៉ាងកក់ក្តៅរវាងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាយើង។

ខ្ញុំសូមឯកភាពលើរបាយការណ៍របស់លោកជំទាវអគ្គពិនិត្យ និងសូមស្នើឱ្យបន្តប្រកាន់យកស្មារតីរួមសាមគ្គីគ្នានេះបន្តទៀត និងសូមស្នើ ៖

- បន្តពង្រឹងការគ្រប់គ្រងថវិកាឱ្យបានល្អដើម្បីទ្រទ្រង់ការឧបត្ថម្ភដល់សមាជិកដែលមានជំងឺធ្ងន់ធ្ងរពិតប្រាកដ និង
- រៀបចំលក្ខខណ្ឌនៃការឧបត្ថម្ភឱ្យកាន់តែច្បាស់លាស់ ដើម្បីជៀសវាងការប្រើប្រាស់ថវិកាសមាគមខុសគោលដៅ។

៧. ការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស៖ ខ្ញុំសូមឯកភាពលើរបាយការណ៍របស់ឯកឧត្តម ទេសាភិបាលរង ដែលថាសមត្ថភាពធនធានមនុស្សរបស់មន្ត្រីយើងមានការរីកចម្រើន

គួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកយើងដែលបានអភិវឌ្ឍចំណេះដឹងនិងបទពិសោធន៍របស់ខ្លួនជាប្រចាំ។ ធនាគារជាតិនៃកម្ពុជាបន្តចាត់ទុកការអភិវឌ្ឍសមត្ថភាពធនធានមនុស្សនិងពង្រឹងឯកទេសកម្ម ជាមុខព្រួយមួយដ៏សំខាន់បំផុតក្នុងការសម្រេចជោគជ័យក្នុងការងារប្រចាំថ្ងៃ។ ក្នុងស្មារតីនេះ ខ្ញុំសូមគាំទ្រទិសដៅការងារដែលបានលើកឡើង និងសូមស្នើឱ្យអគ្គលេខាធិការដ្ឋាន៖

- បន្តលើកកម្ពស់ការចែករំលែកបទពិសោធន៍តាមយន្តការផ្ទៃក្នុង ដូចជា ការរៀបចំវគ្គគ្រូបង្រៀនស្តីពីភាពជាអ្នកដឹកនាំ វគ្គបាត់ដំណើរការត្រួតពិនិត្យធនាគារ និងការចែករំលែកចំណេះដឹងនិងបទពិសោធន៍រវាងមន្ត្រីបុគ្គលិកនៅក្នុងនាយកដ្ឋាននិងអង្គភាព
- បន្តលើកទឹកចិត្តនិងសម្រិតសម្រាំងមន្ត្រី-បុគ្គលិក ក្នុងការបន្តការសិក្សា ឬវគ្គបណ្តុះ-បណ្តាលរយៈពេលខ្លីនិងវែង នៅក្រៅប្រទេស
- អភិវឌ្ឍធនធានមនុស្ស តាមរយៈការសិក្សាអនឡាញ ដូចជា FSI Connect ស្តីពីការត្រួតពិនិត្យធនាគារ របស់វិទ្យាស្ថានស្ថិតភាពហិរញ្ញវត្ថុនៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ ហើយថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិក៏បានដាក់ឱ្យដំណើរការនូវវគ្គសិក្សាអនឡាញជាច្រើនទាក់ទងនឹងការវិភាគម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ និងការគ្រប់គ្រងបំណុលជាដើម និង
- រៀបចំយន្តការនិងក្របខ័ណ្ឌវាយតម្លៃលទ្ធផលការងាររបស់មន្ត្រី-បុគ្គលិក ដើម្បីជាមូលដ្ឋានក្នុងការបែងចែកការងារ លើកទឹកចិត្ត ក៏ដូចជាអភិវឌ្ឍចំណេះដឹងបន្ថែមសំដៅធានាឱ្យបានគុណភាពនិងប្រសិទ្ធភាពការងារ ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាទីមេត្រី!

ខ្ញុំជឿជាក់ថា សមាជិក-សមាជិកា អង្គសន្និបាតរបស់យើងពិតជាគ្រប់គ្រាន់នូវខ្លឹមសារសំខាន់ៗនៃសមិទ្ធផលការងារនិងទិសដៅ ដែលលើកឡើងក្នុងអង្គសន្និបាត។

មុននឹងបញ្ចប់ ដើម្បីបន្តអនុវត្តទិសដៅការងារទាំងឡាយ ឱ្យសម្រេចបានជោគជ័យ ខ្ញុំមានមតិផ្តាំផ្ញើបន្ថែម ដូចខាងក្រោម ៖

- គ្រប់សាខាខេត្តទាំងអស់ ត្រូវមានបណ្ណាល័យទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ សម្រាប់ជាឃ្លាំងចំណេះដឹងមិនចេះរីងស្ងួត
- ខិតខំបន្តបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ មានភាពស្មោះត្រង់ និងប្រកបដោយគុណធម៌
- បន្តរក្សានូវស្មារតី និងវប្បធម៌សាមគ្គីផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួននិងរឹងមាំ
- បន្តសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងថ្មីៗថែមទៀត ស្របតាមការវិវត្តរីកចម្រើននៃស្ថានភាពសេដ្ឋកិច្ចនិងសង្គម

- ត្រូវយកស្មារតីនៃអង្គសន្និបាតរបស់យើងទៅបន្តជួរឱ្យបានទូលំទូលាយ នៅតាមនាយកដ្ឋាននិងអង្គភាពរៀងៗខ្លួន ដើម្បីអនុវត្តការងារ ឱ្យមានប្រសិទ្ធភាព និងសង្គតិភាពខ្ពស់ និង
- ចំពោះមន្ត្រី-បុគ្គលិកនៅទីស្នាក់ការកណ្តាល ត្រូវត្រៀមលក្ខណៈសម្រាប់ការរៀបចំ កសាងអគារស្នាក់ការកណ្តាលថ្មីលើទឹកដីនៃបច្ចុប្បន្ន នាចុងឆ្នាំ២០១៧នេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមលើកយកសាសនធម៌ពីមកជម្រាបជូន អង្គសន្និបាត ដើម្បីជាគតិ ៖

ទី១ គឺ ឥទ្ធិបាទ៖ គុណធម៌ប្រៀបដូចជាជើង ឬដូចជាជំហាននៃសេចក្តីសម្រេច ឬ សេចក្តីចម្រើន ។ ឥទ្ធិបាទមាន ៤ យ៉ាង ដែលជាធម៌សំខាន់បំផុតរបស់សត្វលោក (ទាំងផ្លូវលោក ទាំងផ្លូវធម៌) គឺ៖

- ឆន្ទៈ= បំណងស្រឡាញ់ចូលចិត្តការងារ
- វិរៈ= ព្យាយាមធ្វើការងារ
- ចិត្តៈ= យកចិត្តទុកដាក់ក្នុងការងារឬ មិនបោះបង់ការងារ និង
- វិមំសា= ឧស្សាហ៍ត្រឹះវិះពិចារណាក្នុងកិច្ចការងារនោះ ។

ទី២ គឺ ទិដ្ឋធម្មិកត្តៈ គឺជាធម៌ដែលនាំមកនូវប្រយោជន៍យើងជាក់ស្តែង នាបច្ចុប្បន្នកាល។ ប្រយោជន៍ទាំងនោះរួមមាន ការទទួលបានទ្រព្យ យស និងមេត្រី។ ដើម្បីសម្រេចបានទិដ្ឋធម្មិកត្ត យើងត្រូវប្រតិបត្តិ៖

- ឧដ្ឋានសម្បទា= ព្យាយាមក្នុងការប្រកបកិច្ចការចិញ្ចឹមជីវិតក្តី ក្នុងការសិក្សារៀន សូត្រក្នុងកិច្ចធុរៈ ដែលជាមុខងារតួនាទីរបស់ខ្លួន
- អារក្ខសម្បទា= ថែរក្សាទ្រព្យដែលបានមកដោយសេចក្តីព្យាយាម មិនឱ្យអន្តរាយទៅ
- កល្យាណមិត្តតា= សេពគប់មិត្តល្អ មិនសេពគប់មិត្តអាក្រក់ដែលអូសទាញយើង ទៅធ្វើអំពើអាក្រក់ និង
- សមជីវិតា= ចិញ្ចឹមជីវិតតាមសមគួរ មិនត្បិតត្បៀតពេក មិនខ្លះខ្លាយទ្រព្យសម្បត្តិ ទោះបីជារបស់រួមក៏ដោយ ។

បុគ្គលណាដែលប្រតិបត្តិធម៌ទាំងនេះ រមែងទទួលបាននូវជោគជ័យនិងសេចក្តីរីកចម្រើន នៅក្នុងការងារក៏ដូចជាការរស់នៅប្រចាំថ្ងៃ។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រី-បុគ្គលិកធនាគារ ជាតិនៃកម្ពុជាគ្រប់ជាន់ថ្នាក់ ដែលបានខិតខំរួមចំណែកកសាងសមិទ្ធផលយ៉ាងច្រើនសម្រាប់ ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារ ក៏ដូចជាសេដ្ឋកិច្ចនិងផលប្រយោជន៍ជាតិទាំងមូល។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួមក្នុងអង្គសន្និបាត និងសូមជូនពរឱ្យជួបប្រទះតែពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ខ្ញុំសូមប្រកាសបិទអង្គសន្និបាតរបស់យើងជាស្ថាពរ ។

សូមអរគុណ